

# ១ យោហានៈ បត្រ

I អាទិតោ យ អាសីទិ យស្ស វាគី អស្មាភិរគ្រាវិ យញ្ច វយំ ស្វ នេត្រៃ រូប្តវន្តោ យញ្ច វីក្សិតវន្តៈ ស្វកវេរេ ស្ស្តវន្តក្ខតំ ជីវនវាទំ វយំ ជ្ជាបយាមៈ។

II ស ជីវនស្សរូបៈ ប្រកាគត វយញ្ច តំ ទ្វប្តវន្តស្តមធិ សាក្សំ ទទ្ធក្ខ, យគ្គ បិតុះ សន្និធាវវត្តិតតាស្មាកំ សមីបេ ប្រកាគត ច តមិ អនន្តជីវនស្សរូបំ វយំ យុម្មានិ ជ្ជាបយាមៈ។

III អស្មាភិ រូទិ ទ្វប្តំ គ្រុតញ្ច តទេវ យុម្មានិ ជ្ជាប្បតេ តេនាស្មា ភិះ សហំគិត្តំ យុម្មាកំ ភវិប្បតិ។ អស្មាកញ្ច សហំគិត្តំ បិត្រា ត ត្បត្តវេណ យីគុខ្រិម្ពេន ច សាទ្ធិំ ភវតិ។

IV អបរញ្ច យុម្មាកមិ អានន្តោ យតិ សម្បូណិកា ភវេទិ តទត្តិ វយមិ ឯតានិ លិខាមៈ។

V វយំ យាំ វាត្តិំ តស្មាតិ គ្រុត្តវា យុម្មានិ ជ្ជាបយាមៈ សេយមិ។ ល្បគ្ខរោ ជ្ជោតិស្តស្មិនិ អន្តការស្ស លេគោនបិ នាស្មិ។

VI វយំ តេន សហំគិន ឥតិ គទិត្វា យទ្យន្តាការេ ចរាមស្តហិ សត្យាចារិណោ ន សន្តោ ទន្ធតវាទិនោ ភវាមៈ។

VII កិនុត្ត ស យថា ជ្ជោតិមិ វត្តិតតេ តថា វយមបិ យទិ ជ្ជោតិ មិ ចរាមស្តហិ បរស្សរំ សហភាគិនោ ភវាមស្តស្ស បុត្រស្ស យីគុ ខ្រិម្ពស្ស រុធិរញ្ចាស្មានិ សវ្វិវស្មាតិ បាបាតិ គុទ្ធយតិ។

VIII វយំ និម្មាបា ឥតិ យទិ វទាមស្តហិ ស្វយមេវ ស្មានិ វញ្ច យាមៈ សត្យមតញ្ចាស្មាកមិ អន្តវេ ន វិទ្យតេ។

IX យទិ ស្វបាបានិ ស្វីកុម្មីហេ តហី ស វិគ្គាសុយោ យាថាត្តិក គ្គាស្តិ តស្មាទិ អស្មាកំ បាបានិ ក្សមិប្បតេ សវ័រស្មាទិ អធម្មិមាច្ឆា ស្មានិ គុទ្ធយិប្បតិ។

X វយមិ អក្ខតបាបា ឥតិ យទិ វទាមស្កហី តមិ អន្ទុតវាទិនំ កុម្មី ស្កស្ស វាក្សញ្ញាស្មាកមិ អន្តរេ ន វិទ្យតេ។

## II

I ហេ ប្រិយពាលកាះ, យុហ្មាភិ រ្យតិ បាបំ ន ក្រិយេត តទត្តិ យុ ហ្មានិ ប្រត្យតានិ មយា លិខ្យន្តេ។ យទិ តុ កេនាបិ បាបំ ក្រិយតេ តហី បិតុះ សមីបេ នស្មាកំ ឯកះ សហាយោ នរុតោ ធាម្មិកោ យី គុះ ខ្រីហ្មោ វិទ្យតេ។

II ស ចាស្មាកំ បាបានាំ ប្រាយគ្គិគ្គំ កេវលមស្មាកំ នហិ កិនុតុ លិខិលសំសារស្ស បាបានាំ ប្រាយគ្គិគ្គំ។

III វយំ តំ ជានីម ឥតិ តទីយាជ្ជាបាលនេនាវគច្ឆាមះ។

IV អហំ តំ ជានាមីតិ វទិត្វា យស្កស្សាជ្ជា ន បាលយតិ សោ នន្ទុតវាទី សត្យមតញ្ច តស្សាន្តរេ ន វិទ្យតេ។

V យះ កគ្គិតិ តស្ស វាក្សំ បាលយតិ តស្មិនិ ល្បគ្គរស្ស ប្រេម សត្យរូបេណ សិធុតិ វយំ តស្មិនិ វត្តិតាមហេ តទិ ឯតេនាវគច្ឆា មះ។

VI អហំ តស្មិនិ តិហ្មមីតិ យោ តទតិ តស្សេទមិ ឧតិំ យតិ ខ្រី ហ្មោ យាទ្ខតិ អាចរិតវានិ សោ នបិ តាទ្ខតិ អាចរេតិ។

VII ហេ ប្រិយតមាះ, យុហ្មានិ ប្រត្យហំ នុតនាមាជ្ជាំ លិខាមីតិ នហិ កិនុត្វាទិតោ យុហ្មាភិ រ្សញ្ញំ បុរាតនាមាជ្ជាំ លិខាមិ។ អាទិតោ យុហ្មាភិ រ្យទិ វាក្សំ គ្រុតំ សា បុរាតនាជ្ជាំ។

VIII បុរសរូបិ យុម្មានី ប្រតិ នូតនាជ្ជា មយា លិខ្យត ឯតទបិ តស៊ីនី យុម្មានុ ច សត្យំ, យតោ នន្តការោ វ្យគ្យេតិ សត្យា ជ្ឈេតិគ្នេ ទានី ប្រកាគតេ;

IX អហំ ជ្ឈេតិចិ វត្ថិត ឥតិ គទិត្វា យះ សូត្រាតរំ ទ្វេថ្មិ សោ នទ្យាបិ តមិស្រេ វត្ថិតតេ។

X សូត្រាតរិ យះ ប្រីយតេ ស ឯវ ជ្ឈេតិចិ វត្ថិតតេ វិយ្ហជនកំ កិមបិ តស៊ីនី ន វិទ្យតេ។

XI កិនុតុ សូត្រាតរំ យោ ទ្វេថ្មិ ស តិមិវេ វត្ថិតតេ តិមិវេ ចរតិ ច តិមិវេណា ច តស្យ នយនេ នន្ទិក្រិយេតេ តស្មាតិ ក្ក យាមីតិ ស ជ្ជាតំ ន គក្កេតិ។

XII ហេ គិគរះ, យ្ហយំ តស្យ នាម្មា បាបក្កមំ ប្រាប្កុវន្តុស្កុស្មាទិ អហំ យុម្មានី ប្រតិ លិខាមិ។

XIII ហេ បិគរះ, យ អាទិតោ វត្ថិតមានស្កំ យ្ហយំ ជានីថ តស្មាទិ យុម្មានី ប្រតិ លិខាមិ។ ហេ យុវានះ យ្ហយំ បាបត្មានំ ជិតវន្តុស្កុស្មាទិ យុម្មានី ប្រតិ លិខាមិ។ ហេ ពាលកាះ, យ្ហយំ បិគរំ ជានីថ តស្មាទហំ យុម្មានី ប្រតិ លិខិតវានិ។

XIV ហេ បិគរះ, អាទិតោ យោ វត្ថិតមានស្កំ យ្ហយំ ជានីថ តស្មាទិ យុម្មានី ប្រតិ លិខិតវានិ។ ហេ យុវានះ, យ្ហយំ ពលវន្តុ អាធ្វេ, ល្អគ្វរស្យ វាក្យញ យុម្មទន្តុវេ វត្ថិតេ បាបាត្មា ច យុម្មាភិះ បរាជិគ្យេ តស្មាទិ យុម្មានី ប្រតិ លិខិតវានិ។

XV យ្ហយំ សំសារេ សំសារស្កុវិបយេបុ ច មា ប្រីយធ្មំ យះ សំសារេ ប្រីយតេ តស្យាន្តុវេ បិគុះ ប្រេម ន តិប្នតិ។

XVI យតះ សំសារេ យទ្យតិ ស្មិតមិ អត្ថិតះ គារិវិកភាវស្យាភិលាហោ ទគិនេនុទ្រិយស្យាភិលាហោ ជីវនស្យ គវ្មិត្ត ស្កុវិមេតតិ បិគ្នតោ ន ជាយតេ កិនុតុ សំសារេវេ។

**XVII** សំសារស្តីទីយាភិលាមគ្គ រៀត្រតិ កិនុតុ យ ល្បត្រវស្សេម្បំ ករោតិ សោ ននន្តកាលំ យាវតិ តិប្នតិ។

**XVIII** ហេ ពាល កោះ, គេម កាលោន យំ, អបរំ ខ្រី ម្ការិ ណោបស្តារ្យមិទិ យុម្ការិ រ្យថា គ្រុតំ តថា ពហវៈ ខ្រីម្ការយ ឧប ស្ថិតាស្តស្នាទយំ គេមកាលោនស្ថិតិ វយំ ជានីមៈ។

**XIX** តេ នស្តន្តធុរានិ និគីតវន្តៈ កិនុតុស្តីទីយា នាសនិ យឡស្ត ទីយា អភវិប្បនិ តហិរ្យស្តត្រង្គេ នស្តស្សនិ, កិនុតុ សរ្យវេ នស្តីទី យា ន សន្តយេតស្ស ប្រកាគ អារគ្យក អាសីតិ។

**XX** យៈ បរិត្រស្តស្នាទិ យុយមិ អភិបេកំ ប្រាប្តវន្តស្តេន សរ្យវា ណិ ជានីថ។

**XXI** យុយំ សត្រមតំ ន ជានីថ តត្តារណាទិ អហំ យុម្កានិ ប្រតិ លិខិតវានិ តន្តហិ កិនុតុ យុយំ តតិ ជានីថ សត្រមតាច្ច កិមប្បន្ន តវាក្យំ នោត្រ្យទុយតេ តត្តារណាទេវ។

**XXII** យីគុរភិចិក្កស្តរោតេតិ យោ នាង្គតីករោតិ តំ វិនា កោ ន បរោ នន្តតវាទិ ភវតិ? ស ឯវ ខ្រីម្ការិ រ្យៈ បិតរំ បុត្រញ នាង្គតី ករោតិ។

**XXIII** យៈ កត្តិទិ បុត្រំ នាង្គតីករោតិ ស បិតរមបិ ន ធារយតិ យគ្គ បុត្រមជ្ជីករោតិ ស បិតរមបិ ធារយតិ។

**XXIV** អាទិតោ យុម្ការិ រ្យតិ គ្រុតំ តទិ យុម្កាសុ តិប្នតុ, អាទិតៈ គ្រុតំ វាក្យំ យទិ យុម្កាសុ តិប្នតិ, តហិ យុយមបិ បុត្រេ បិតរិ ថ ស្ថាស្សថ។

**XXV** ស ថ ប្រតិជ្ជយាស្តក្យំ យតិ ប្រតិជ្ជាតវានិ តទិ អនន្តជីវ នំ។

**XXVI** យេ ជនា យុម្កានិ ត្រាមយន្តិ តានធុរហមិ តទំ លិខិតវា និ។

XXVII អបរំ យូយំ តស្មាទិ យមិ អភិមេកំ ប្រាប្បវន្តៈ ស យុហ្មា សុ តិប្នតិ តតៈ កោនបិ យទិ យុហ្មានិ គិក្កយេតិ តទិ អនាវគ្យកំ, ស ចាភិមេកោ យុហ្មានិ សវ្វំវាណិ គិក្កយេតិ សត្យគ្គ ភវតិ ន ចាត ថ្ងះ, អតៈ ស យុហ្មានិ យទ្ធវិ អគិក្កយេតិ តទ្ធវិ តត្រ ស្មាស្យថ។

XXVIII អតឯវ ហេ ប្រិយពាលកា យូយំ តត្រ តិប្នត, តថា សតិ ស យទា ប្រកាគិម្យតេ តទា វយំ ប្រតិភានុវិតា ភវិម្យាមៈ, តស្យា តមនសមយេ ច តស្យ សាក្សាន្ត ត្របិម្យាមហេ។

XXIX ស ធាម្មិកោ នស្មីតិ យទិ យូយំ ជានីថ តហិ យៈ កគ្វិទិ ធម្មិមាចារំ ករោតិ ស តស្មាតិ ជាត ឥត្យបិ ជានីត។

### III

I បគ្យត វយមិ ល្បគ្គវស្យ សន្តានា ឥតិ នាម្នាខ្យាមហេ, ឯតេន បិតាស្មក្សំ កិទ្ធកិ មហាប្រេម ប្រទត្តវានិ, កិនុតុ សំសារស្មំ នា ជានាតិ តត្តារណាទស្មានិ អបិ ន ជានាតិ។

II ហេ ប្រិយតមាៈ, ឥទានី វយមិ ល្បគ្គវស្យ សន្តានា អាស្មហេ បគ្គាតិ កិ ភវិម្យាមស្មទិ អទ្យាប្យប្រកាគិតំ កិនុតុ ប្រកាគំ តតេ វយំ តស្យ សទ្ធកា ភវិម្យាមិ ឥតិ ជានីមៈ, យតៈ ស យាទ្ធកោ នស្មិ តាទ្ធកោ នស្មាភិទិគិម្យតេ។

III តស្មិនិ ឯមា ប្រត្យាគា យស្យ កស្យចិទិ ភវតិ ស ស្មំ តថា បរិត្រំ ករោតិ យថា ស បរិត្រោ នស្មិ។

IV យៈ កគ្វិតិ បាបមិ អាចរតិ ស វ្យវស្មាលង្សនំ ករោតិ យតៈ បាបមេវ វ្យវស្មាលង្សនំ។

V អបរំ សោ នស្មាកំ បាបានុយបហត្តិ ប្រាកាគតៃតទិ យូយំ ជានីថ, បាបញ្ច តស្មិនិ ន វិទ្យតេ។

VI យះ កត្តិតិ តស្មិនី តិប្បតិ ស បាបាចារំ ន ករោតិ យះ កត្តិតិ បាបាចារំ ករោតិ ស តំ ន ទ្វប្បុរានី ន វាគតវានី។

VII ហេ ប្រិយពាលកោះ, កត្តិទិ យុហ្គាកំ ក្រមំ ន ជនយេតិ, យះ កត្តិទិ ធម្មិមាចារំ ករោតិ ស តាទ្វតិ ធម្មិកោ ភវតិ យាទ្វកិ ស ធម្មិកោ នស្មិ។

VIII យះ បាបាចារំ ករោតិ ស គយតានាតិ ជាតោ យតះ គយតាន អាទិតះ បាបាចារំ គយតានស្ស កម្មិមណំ លោបាត្តិមេវេ គ្វរស្ស បុត្រះ ប្រាកាគត។

IX យះ កត្តិទិ ល្បគ្វរាតិ ជាតះ ស បាបាចារំ ន ករោតិ យតស្កស្ស វីឃ្មិយំ តស្មិនី តិប្បតិ បាបាចារំ កត្តិញ ន គក្កោតិ យតះ ស ល្បគ្វរាតិ ជាតះ។

X ឥត្យនេនេគ្វរស្ស សន្តានាះ គយតានស្ស ច សន្តានា វុក្កា ភវន្តិ។ យះ កត្តិទិ ធម្មិមាចារំ ន ករោតិ ស ល្បគ្វរាតិ ជាតោ នហិ យគ្ក ស្សត្រាតវិ ន ប្រិយតេ សោ នបីគ្វរាតិ ជាតោ នហិ។

XI យតស្កស្ស យ អាទេគ អាទិតោ យុហ្គាភិះ គ្រុតះ ស ឯប ឯវ យទិ អស្មាភិះ បរស្សរំ ប្រេម កត្តិវុំ។

XII បាបាត្ថតោ ជាតោ យះ កាពិលី ស្សត្រាតវំ ហតវានី តត្សទ្វ គែរស្មាភិ រ ភវិតវុំ។ ស កស្មាតិ ការណាតិ តំ ហតវានី? តស្ស កម្មិមាណិ ទុហ្គានិ តទ្រោតុគ្ក កម្មិមាណិ ធម្មិមាណ្យសនី ឥតិ ការណាតិ។

XIII ហេ មម ត្រាតរះ, សំសារោ យទិ យុហ្គានី ទ្វេប្តិ តហិ តទិ អាគ្គយ្យំ ន មន្សធំ។

XIV វយំ ម្ហត្សម ឧត្តិយ្យ ជីវនំ ប្រាប្បវន្តស្កទិ ត្រាត្តបុ ប្រេមករណាតិ ជានិមះ។ ត្រាតវិ យោ ន ប្រិយតេ ស ម្ហត្សៀ តិប្បតិ។

XV យះ កត្តិតិ សូត្រាតរំ ទ្វេប្តិ សំ នរយាតី កិញ្ញានន្តជីវនំ នរ យាតិនៈ កស្សាប្បន្តរេ នាវតិប្នុតេ តទិ យូយំ ជានីថេ។

XVI អស្វាកំ ក្នូតេ ស សូប្រាណាំស្គយក្កវាសិ ឥត្យនេន វយំ ប្រេម្មស្គត្តវមិ អវគតាះ, អបរំ ក្រាត្វណាំ ក្នូតេ នស្មាភិវិបិ ប្រាណាស្គយក្កវ្យះ។

XVII សាំសារិកជីវិកាប្រាប្តោ យោ ជនៈ សូត្រាតរំ ទីនំ ទ្វេម្ហា ត ស្មាតិ ស្វីយទយាំ រុណទិ តស្សាន្តរ ល្បត្តរស្ស ប្រេម កថំ តិប្នេតិ?

XVIII ហេ មម ប្រិយពាលកាះ, វាក្យេន ជិហូយា វាស្មាភិះ ប្រេម ន កត្តិវំ កិនុតុ កាយិយេណ សត្យតយា ថេវ។

XIX ឯតេន វយំ យតិ សត្យមតសម្ពន្ធិយាស្គតិ ជានីមស្គស្ស សាក្សាតិ ស្មានុតះករណានិ សាន្តវយិតុំ គក្ស្យាមគ្គ។

XX យតោ នស្មទន្តះករណាំ យទ្យស្មានិ ទូមយតិ តហិវស្មទន្តះ ករណាទិ ល្បត្តរោ មហានិ សវំវជ្ជគ្គ។

XXI ហេ ប្រិយតមាះ, អស្មទន្តះករណាំ យទ្យស្មានិ ន ទូមយតិ តហិ វយមិ ល្បត្តរស្ស សាក្សាតិ ប្រតិភានុវិតា ភវាមះ។

XXII យច្ច ប្រាត្តិយាមហេ តតិ តស្មាតិ ប្រាប្មុនុមះ, យតោ វយំ តស្សាជ្ជាះ បាលយាមស្គស្ស សាក្សាតិ តុប្តិជនកមិ អាចារំ កុប្តិ គ្គ។

XXIII អបរំ តស្សេយមាជ្ជា យទិ វយំ បុត្រស្ស យីគុខ្រីប្តស្ស នាមុនិ វិគ្គសិមស្គស្សាជ្ជានុសារេណា ច បរស្សរំ ប្រេម កុម្មិះ។

XXIV យគ្គ តស្សាជ្ជាះ បាលយតិ ស តស្មិនិ តិប្នុតិ តស្មិនិ សោនបិ តិប្នុតិ; ស ចាស្មានិ យមិ អាត្មានំ ទត្តវាសិ តស្មាតិ សោ នស្មាសុ តិប្នុតិ ជានីមះ។

# IV

I ហេ ប្រិយតមារះ, យូយំ ស៊ីវែម្នាត្ថសុ ន វិគ្គសិត កិនុតុ តេ ល្បគ្នរាតិ ជាតា ន វេត្យាគ្ននះ បរិក្សធ្វើ យតោ ពហរោ មូហាភវិប្ប ទ្វាទិនោ ជគន្ធផ្សម អាគតវន្តះ។

II ល្បគ្នរីយោ យ អាត្មា ស យម្នាភិរនេន បរិថីយតាំ, យីគុះ ខ្រីម្តោ នរាវតារោ ភូត្វាគត ឯតទិ យេន កេនចិទិ អាត្មនា ស្វីក្រិ យតេ ស ល្បគ្នរីយះ។

III កិនុតុ យីគុះ ខ្រីម្តោ នរាវតារោ ភូត្វាគត ឯតទិ យេន កេន ចិទិ អាត្មនា នាង្កតិក្រិយតេ ស ល្បគ្នរីយោ នហិ កិនុតុ ខ្រីម្តារោ ត្នា, តេន ចាគន្តរ្សមិតិ យម្នាភិះ ក្រតំ, ស ចេទានីមបិ ជគតិ វត្តិត តើ។

IV ហេ ពាលការះ, យូយមិ ល្បគ្នរាតិ ជាតាស្មានិ ជិតវន្តគ្ន យតះ សំសារាធិម្មានការណោ នបិ យុម្មទធិម្មានការិ មហានិ។

V តេ សំសារាតិ ជាតាស្មតោ ហេតោះ សំសារាទិ ភាមន្តេ សំ សារគ្ន តេហំ វាក្យានិ គ្នហ្គាតិ។

VI វយមិ ល្បគ្នរាតិ ជាតារះ, ល្បគ្នរំ យោ ជានាតិ សោនស្មទ្វា ក្យានិ គ្នហ្គាតិ យគ្នេគ្នរាតិ ជាតោ នហិ សោនស្មទ្វាក្យានិ ន គ្ន ហ្គាតិ; អនេន វយំ សត្យាគ្នានំ ក្រាមកាគ្នានញ បរិចិនុមះ។

VII ហេ ប្រិយតមារះ, វយំ បរស្មរំ ប្រេម ករវាម, យតះ ប្រេម ល្បគ្នរាតិ ជាយតេ, អបរំ យះ កគ្និតិ ប្រេម ករោតិ ស ល្បគ្នរាតិ ជាត ល្បគ្នរំ វេត្តិ ច។

VIII យះ ប្រេម ន ករោតិ ស ល្បគ្នរំ ន ជានាតិ យត ល្បគ្នរះ ប្រេមស្សរុបះ។

IX អស្មាស្វីគ្នរស្ស ប្រេមេតេន ប្រាកាគត យតិ ស្មបុត្រេណា ស្មក្សំ ជីវនទានាត្តិម ល្បគ្នរះ ស្វីយមិ អទ្ធិតិយំ បុត្រំ ជគន្ធផ្ស ប្រេ បិតរានិ។



X វ័យ យទី ល្បីគ្រូ ប្រើតវន្ត ឥត្យត្រ នហិ កិនុតុ ស យទស្មាសុ ប្រើតវានិ អស្មត្តាបា នាំ ប្រាយគ្និត្តិត្តិ សូបុត្រំ ប្រេចិតវានិ គ្រូត្យត្រ ប្រេម សន្តិប្បតេ។

XI ហេ ប្រិយតមាះ, អស្មាសុ យទីគ្រូ វេណោតាទ្ធកំ ប្រេម ក្នុង តហិ បរស្សវំ ប្រេម កត្តិមិ អស្មាកមប្បចិតំ។

XII ល្បីគ្រូះ កទាច កេនាបិ ន ទ្វេប្បុះ យទ្យស្មាភិះ បរស្សវំ ប្រេម ក្រិយតេ តហិត្រោ វេ នស្មន្តុធៀ តិប្បតិ តស្យ ប្រេម ចាស្មាសុ សេ ត្ប្យតេ។

XIII អស្មក្យំ តេន ស្មកិយាត្ថុនោនគោ ទត្ត ឥត្យនេន វ័យ យតិ តស្មិនិ តិប្បាមះ ស ច យទី អស្មាសុ តិប្បតិ ជានីមះ។

XIV បិតា ជគត្រាតារំ បុត្រំ ប្រេចិតវានិ ឯតទិ វ័យ ទ្វេប្បា ប្រមា ណាយាមះ។

XV យីគុវីគ្រូវស្យ បុត្រ ឯតទិ យេនាង្កតិ ក្រិយតេ តស្មិនិ ល្បីគ្រូ វស្មិប្បតិ ស ចេត្រវេ តិប្បតិ។

XVI អស្មាស្មិត្រូវស្យ យតិ ប្រេម វត្តិតតេ តទិ វ័យ ជ្ជាតវន្តស្មស្មិ និ វិត្រាសិតវន្តត្ថ។ ល្បីគ្រូះ ប្រេមស្មរូបះ ប្រេមី យស្មិប្បតិ ស ល្បីគ្រូ វេ តិប្បតិ តស្មិត្រូវស្មិប្បតិ។

XVII ស យាទ្វគោ នស្មិ វយមបៀតស្មិនិ ជគតិ តាទ្វគា ភរាម ឯតស្មាទិ វិចារទិនេ នស្មាភិ រ្យា ប្រតិភា លក្យតេ សាស្មត្យម្ពន្ធិ យស្យ ប្រេម្មះ សិទ្ធិះ។

XVIII ប្រេមី ភីតិ រ វត្តិតតេ កិនុតុ សិទ្ធិ ប្រេម ភីតិ និរាករោតិ យតោ ភីតិះ សយាតនាស្មិ ភីតោ មានវះ ប្រេមី សិទ្ធា ន ជាតះ។

XIX អស្មាសុ ស ប្រថមំ ប្រើតវានិ ឥតិ ការណាទិ វ័យ តស្មិនិ ប្រើយាមហេ។

XX ល្បីគ្រូរេ នហំ ប្រើយ ឥត្យក្លា យះ កគ្គិទិ សូត្រាតរំ ទ្វេថិ សោ នន្ទតវាទី។ ស យំ ទ្វេថ្មវានិ តស្មិនិ សូត្រាតរិ យទិ ន ប្រើយតេ តហិ យមិ ល្បីគ្រូរំ ន ទ្វេថ្មវានិ កចំ តស្មិនិ ប្រេម កគ្គី គក្កុយាតិ?

XXI អត ល្បីគ្រូរេ យះ ប្រើយតេ ស ស្វីយក្រាតយ័រិ ប្រើយតាមិ ឥយមិ អាជ្ជា តស្មាទិ អស្មាភិ រុញ្ចា។

### V

I យីគុរភិចិក្កស្ត្តាតេតិ យះ កគ្គិទិ វិគ្គាសិទិ ស ល្បីគ្រូរាតិ ជាតះ; អបរំ យះ កគ្គិទិ ជនយិតរិ ប្រើយតេ ស តស្មាតិ ជាតេ ជនេ នបិ ប្រើយតេ។

II រយមិ ល្បីគ្រូរស្យ សន្តានេបុ ប្រើយាមហេ តទិ អនេន ជានីមោ យទិ ល្បីគ្រូរេ ប្រើយាមហេ តស្យាជ្ជាះ បាលយាមគ្គ។

III យត ល្បីគ្រូរេ យតិ ប្រេម តតិ តទីយាជ្ជាបាលនេនាស្មាភិះ ប្រកាគយិតរំ, តស្យាជ្ជាគ្គ កហោរា ន ភវន្តិ។

IV យតោ យះ កគ្គិទិ ល្បីគ្រូរាតិ ជាតះ ស សំសារំ ជយតិ កិញ្ចា ស្មាកំ យោ វិគ្គាសះ ស ឯវាស្មាកំ សំសារជយិជយះ។

V យីគុរីគ្រូរស្យ បុត្រ ឥតិ យោ វិគ្គសិទិ តំ វិនា កោនបរះ សំ សារំ ជយតិ?

VI សោនភិចិក្កស្ត្តាតា យីគុស្តោយរុធិរាភ្យាមិ អាគតះ កេរលំ តោយេន នហិ កិន្ទត តោយរុធិរាភ្យាមិ, អាត្មា ច សាក្សី ភវតិ យត អាត្មា សត្យតាស្វរុបះ។

VII យតោ ហេតោះ ស្វតើ បិតា វាទះ បរិត្រ អាត្មា ច ត្រយ ឥមេ សាក្សីណះ សន្តិ, ត្រយ ឥមេ ចៃកោ ភវន្តិ។

VIII តថា បូថិរ្យាមិ អាត្មា តោយំ រុធិរញ្ច ត្រីណេរតានិ សាក្សី ទទាតិ តេហំ ត្រយណាមិ ឯកត្ថំ ភវតិ ច។

IX មានវានាំ សាក្សី យឡស្មារិ រូប្យតេ តហីគូរស្ស សាក្សី តស្មាទិ គ្រេម្នំ យតៈ សូបុត្រមធីត្រេណ ទត្តំ សាក្សីមិទំ។

X ល្បគូរស្ស បុត្រេ យោ វិគ្វាសិតិ ស និជាន្តេ តតិ សាក្សី ធារ យតិ; ល្បគូរេ យោ ន វិគ្វាសិតិ ស តមិ អន្ទតវាទិនំ ករោតិ យត ល្បគូរេ សូបុត្រមធី យតិ សាក្សី ទត្តវានិ តស្មិនិ ស ន វិគ្វាសិតិ។

XI តច្ច សាក្សីមិទំ យទិ ល្បគូរោ នស្មភ្យមិ អនន្តជីវនំ ទត្តវានិ តច្ច ជីវនំ តស្ស បុត្រេ វិទ្យតេ។

XII យៈ បុត្រំ ធារយតិ ស ជីវនំ ធារិយតិ, ល្បគូរស្ស បុត្រំ យោ ន ធារយតិ ស ជីវនំ ន ធារយតិ។

XIII ល្បគូរបុត្រស្ស នាមុនិ យុម្មានិ ប្រត្យេតានិ មយា លិខិតានិ តស្សាភិប្រាយោ នយំ យទិ យូយមិ អនន្តជីវនប្រាប្តា ឥតិ ជានី យាត តស្សេត្របុត្រស្ស នាមុនិ វិគ្វសេត ច។

XIV តស្សាន្តិកេ នស្មកំ យា ប្រតិភា ភវតិ តស្សាៈ ការណមិទំ យទិ វយំ យទិ តស្សាភិមតំ កិមបិ តំ យាចាមហេ តហី សោ ន ស្មកំ វាក្យំ គូណោតិ។

XV ស ចាស្មកំ យតិ កិញ្ចន យាចនំ គូណោតីតិ យទិ ជានីម ស្តហី តស្មាទិ យាចិតា វរា អស្មាភិៈ ប្រាបុយន្តេ តទិ ជានីមៈ។

XVI កត្តិទិ យទិ ស្មត្រាតរមិ អម្មត្យជនកំ បាប់ កុរ្យន្តំ បត្យតិ តហី ស ប្រាត្តិនាំ ករោតុ តេនេត្រស្មស្មៃ ជីវនំ ទាស្សតិ, អត្តិតោ ម្មត្យ ជនកំ បាប់ យេន នាការិតស្មៃ។ កិនុតុ ម្មត្យជនកមិ ឯកំ បាប់មិ អាស្មេ តទធិ តេន ប្រាត្តិនា ក្រិយតាមិត្តយហំ ន វទាមិ។

XVII សរ្មវ ឯវាធម្មិមៈ បាប់ កិនុតុ សរ្មវបាប់ ម្មត្យជនកំ នហិ។

XVIII យ ល្បីគ្រូរាតិ ជាតះ ស បាបាចារំ ន ករោតិ កិនុត្តិគ្រូរាតិ ជាតោ ជនៈ ស្ងំ រក្សតិ តស្មាតិ ស បាបាត្តា តំ ន ស្ប្រតិ វយំ ជានីមៈ។

XIX វយមី ល្បីគ្រូរាតិ ជាតាៈ កិនុត ក្នុត្តស្នះ សំសារៈ បាបាត្តនោ វគំ គតោ នស្មីតិ ជានីមៈ។

XX អបរមី ល្បីគ្រូរស្ស បុត្រ អាគតវានី វយញ្ច យយា តស្ស សត្សមយស្ស ជានំ ប្រាបុនុយាមស្តាទ្ធកិ ធីយមី អស្មភ្នំ ទត្តវានី ឥតិ ជានីមស្តស្មិនី សត្សមយេ នរតស្តស្ស បុត្រ យីគុខ្រីម្តេ តិ ម្តាមគ្ន; ស ឯវ សត្សមយ ល្បីគ្រូរោ ននន្តជីវនស្សរូបគ្នាស្តិ។

XXI ហេ ប្រិយពាលកាៈ, យូយំ ទេវមុត្តិក្សៈ ស្មានី រក្សត។ អា មេនី។

**Sanskrit Bible (NT) in Khmer Script**  
**New Testament in Sanskrit Language; printed in**  
**Khmer Script**

copyright © 2018 SanskritBible.in

Language: Saṃskṛtam

Contributor: SanskritBible.in

Thank you for your interest in Sanskrit Bible.

Sanskrit Bible (NT) is freely available in 22 different scripts of your choice. This edition is in Khmer script and is based on the Sanskrit translation of the Holy Bible published by Calcutta Baptist Missionaries in 1851. Please visit SanskritBible.in to learn more about Sanskrit Bible and to download various free Christian literature.

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

You include the above copyright and source information.

If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2020-01-01

---

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

5ca2d078-2446-59d6-a8c5-e7b69791e988